

តើថ្ងៃទី៧ មករា ជាថ្ងៃអ្វីសំរាប់ខ្មែរ ?



តើថ្ងៃទី៧ មករា ជាថ្ងៃអ្វី សំរាប់ខ្មែរ ?

ខ្មែរទូទៅ តែងតែទុកថ្ងៃទី៧ មករា ជាការរាតត្បាត ជាបេហ៍ពល ចេញមុខ របស់យៀកណាម មកលើប្រជាជាតិខ្លួន។ ការរាតត្បាតនេះ ជាអំពើ ទណ្ឌិយមួយ ដែលគ្មានអ្នកណាមួយ អាចប្រកែកបាន។ អំពើនេះ បានត្រូវសហគមន៍អន្តរជាតិ គេធ្វើការផ្ដន្ទាទោសទាំងស្រុង ហើយគេនាំគ្នា ធ្វើកម្មវិបាកសេដ្ឋកិច្ចទៅលើ ប្រទេសយៀកណាម ឥតរុញរា។ គេទុកយៀកណាម ជាអ្នកឈ្លានពានកម្ពុជា ដោយរំលោភ លើច្បាប់អន្តរជាតិ ទោះបីយៀកណាម ទុកអន្តរាគមន៍របស់ខ្លួន ជាជំនួយដល់រណសិរ្សខ្មែររណបខ្លួនមួយ ដើម្បីដោះប្រជាជនខ្មែរ ពីរបបប្រល័យពូជសាសន៍ ដែលមានឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ »។ យើងដឹងថា ទណ្ឌវាទ របស់សហគមន៍អន្តរជាតិ ទៅលើប្រទេសយៀកណាមនេះ វាផ្អែកទាំងស្រុង ទៅលើច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានសំខាន់ សំរាប់រកដំណោះស្រាយ ក្នុងជម្លោះរវាងប្រទេសមួយនឹងប្រទេសមួយ ដែលជា សមាជិកអង្គការសហប្រជាជាតិ (អ.ស.ប.) ដែលមាន តុលាការយុត្តិធម៌អន្តរជាតិ (C.I.J.) ជាអង្គការសំរាប់រកដំណោះស្រាយ តាមផ្លូវសន្តិភាព និងយុត្តិធម៌ ដូចមានចែងក្នុងមាត្រាទី៩២ នៃកតិកាសញ្ញារបស់ អ.ស.ប.។ ដូច្នេះ ទណ្ឌវាទ នៃអ.ស.ប.នេះ វាមានលក្ខណៈដែរ ជា

តើថ្ងៃទី៧ មករា ជាថ្ងៃអ្វីសំរាប់ខ្មែរ ?

ទទួលខុសត្រូវ រួចខ្លួន ឥតមានការទទួលខុសត្រូវ ក្នុងវិនាស កម្មជាតិទៅវិញ។ ដូចគ្នានោះដែរ នឹងការស្ម័គ្រខ្លួន បំរើ ប្រយោជន៍យួនកុម្មុយនិស្ត របស់សម្តេចសីហនុ នៅក្នុងសង្គ្រាម ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ និង ជួយរបបរណបយួន បច្ចុប្បន្ន ឲ្យអាចរក្សាអំណាចផ្តាច់ការបានតាំងពី ឆ្នាំ ១៩៩៣ មកដល់ឥឡូវនេះ។ បើខ្មែរយើងនាំគ្នាគិតបែបនេះ គឺមានតែ យៀកណាម ឬ សៀម ជាកត្តា នៃអត្តអង្គខ្មែរ គឺហាក់បីដូចជា យើងយល់ឃើញថា គ្មានខ្មែរណាម្នាក់ ជាអ្នកទទួលខុសត្រូវនោះ ឡើយ។ ភាពមិនទំនង ក្នុងគំនិតនេះគឺពិត ជាកត្តា នៃ អត្តអង្គខ្មែរមួយដែរ ហេតុនេះឯងបានជា យើងធ្វើការ ពិចារណា អំពីការទទួលខុសត្រូវ របស់អ្នកនាំខ្មែរ ក្នុងបញ្ហា ជាតិ ដែលមានសេចក្តី ដូចខាងក្រោមនេះ។

១. លោក លន់ នល់ ជាអ្នកទទួលខុសត្រូវ ព្រោះគេចោទលោក ថា ជាអ្នកនាំ បង្កើតសង្គ្រាមជាមួយយួនកុម្មុយនិស្ត ដែលវា មានកងទ័ពនៅក្នុងស្រុកខ្មែរចំនួន ៦ម៉ឺននាក់ ?។ ឧបមាថា លោកលន់ នល់ ជាអ្នកទទួលខុសត្រូវ ក្នុងឋានៈលោកជា នាយករដ្ឋមន្ត្រី។ តែបើយើងលើកយកធាតុសង្គ្រាម មកពិនិត្យ មើល យើងឃើញថា សង្គ្រាមនេះ មិនមែនខ្មែរយើងទេជា អ្នកបង្ក គឺយួនកុម្មុយនិស្ត ជាអ្នកវាយប្រហារខ្មែរយើងមុនតែ ម្តង ហើយឥតទាំងមាន ធ្វើការប្រកាសជាមុននោះផង។ ចំណុចនេះហើយ, ដែលនាំឲ្យយើង ពិបាកចាត់ទុកថាជា ការ

តើថ្ងៃទី៧ មករា ជាថ្ងៃអ្វីសំរាប់ខ្មែរ ?

ទទួលខុសត្រូវ របស់លោក លន់ នល់ ព្រោះគាត់មិនមែន ជាអ្នកបង្កើតសង្គ្រាម។ តែអ្នកចោទ គេអាចចោទបន្តទៀតថា លន់ នល់ មិនមែនជាអ្នកបង្កើតសង្គ្រាម តែគាត់ជាអ្នកបង្កសង្គ្រាម ព្រោះគាត់ជាអ្នកបង្ករឿង ទម្លាក់សម្តេចសីហនុ ពីដំណែងប្រមុខរដ្ឋអស់មួយជីវិត ដែលជាកត្តានាំបង្កើតសង្គ្រាម។ ឧបមាថាការចោទនេះមានលក្ខណៈត្រឹមត្រូវពិត តែយើងសួរទៅអ្នកចោទវិញថា រឿងទម្លាក់សម្តេចសីហនុនេះ វាមានការទាក់ទងអ្វីនឹងយួនកុម្មុយនិស្ត ដែលជាបរទេសសុទ្ធ តែនាំគ្នាគេ លើកហើពលសន្ធិកកកងមកវាយប្រហារកងទ័ពខ្មែរទៅវិញ? រឿងទម្លាក់សម្តេចសីហនុ ជាដំណើរខ្មែរនឹងខ្មែរ មិនមែនជាដំណើរខ្មែរនឹងយៀកកុងនោះឡើយ។ ដូច្នោះ លោក លន់ នល់ មិនអាច ជាអ្នកទទួលខុសត្រូវ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែរ នៃសង្គ្រាមមួយ ដែលយួនកុម្មុយនិស្ត ជាអ្នកបង្កើត ដោយមានការគាំទ្រ ចេញមុខពីសម្តេចសីហនុ។ តែទោះបីលោក លន់ នល់ មិនមានការទទួលខុសត្រូវ ក្នុងរឿងសង្គ្រាមនេះ តែគាត់ និង អ្នកដឹកនាំរបបសាធារណៈរដ្ឋ ត្រូវមាន ការទទួលខុសត្រូវមួយផ្នែកធំ ក្នុងឋានៈ ជាអ្នកដឹកនាំជាតិ ក្នុងកង្វះគំនិតរៀបចំអនាគតជាតិ ឲបានល្អ។ ជាបឋមគឺ ការរៀបចំធ្វើសង្គ្រាម តស៊ូប្រឆាំងនឹងការឈ្លានពានយួនកុម្មុយនិស្ត និង ខ្មែរក្រហម។ កង្វះ នៃលទ្ធភាពរៀបចំសង្គមថ្មី ក្នុងនោះកុំឱ្យមាន អំពើពុករលួយ ដែលជាជម្ងឺមហារិកមួយ របស់ជាតិខ្មែរ។ ទោះបីអ្នកការពាររបបសាធារណៈរដ្ឋ គេនិយាយការពារថា ដោយសារ

តើថ្ងៃទី៧ មករា ជាថ្ងៃអ្វីសំរាប់ខ្មែរ ?

នឹងអនុវត្តនយោបាយវាតទឹកដី របស់គោរ។ រយៈពេល៣ឆ្នាំ
ដែលពួកខ្មែរក្រហម បិទទ្វារនគរខ្មែរ ដើម្បី សម្លាប់ប្រជា
ពលរដ្ឋខ្លួនឯងគឺ ជាសេចក្តីសង្ឃឹម របស់យៀកណាមមួយ
ដែលមានតម្លៃអស្ចារ្យ ដែលឥតមានបានគិតទុកមុនផង សំ
រាប់ប្រយោជន៍គោរ។ និទ្ទណ្ឌភាព នៃបទឧក្រិដ្ឋពួកខ្មែរក្រហម
នេះ ជាការអនុញ្ញាត ឲ្យពួកអតីតឃាតកទាំងនោះ មានមុខ
នាទី ក្នុងថ្នាក់អ្នកដឹកនាំជាតិ រហូតមកដល់បច្ចុប្បន្ននេះ។
ឧទាហរណ៍ជាក់ស្តែងគឺ ខ្មោចសម្តេចសីហនុនេះឯង មិនត្រឹម
តែរួចទោស ពីបទឧក្រិដ្ឋកម្ម ថែមទាំងមានងារ ជាវិបុលស
ជាតិទៅទៀត។ នេះឯងហើយដែលទុក ជាសីលធម៌ ក្នុងសង្គម
កម្ពុជាថ្មី !

៤. ករណី នៃរបបភ្នំពេញ :

យើងមិនចាំបាច់ស្វែងរក ការទទួលខុសត្រូវ របស់ពួកអ្នក
ដឹកនាំជាតិបច្ចុប្បន្ននោះទេ ពីព្រោះពួកនោះ មានខ្លួនជាខ្មែរ
តែមានចិត្តជាយួន ដែលយើងឲ្យឈ្មោះថាជា « ខ្មែរយួន » នាំគ្នា
រួម ជាមួយពួក « យួនខ្មែរ » (យួនកាន់ អត្តសញ្ញាណជាតិខ្មែរ)
បំរើយៀកណាម ដើម្បី បំផ្លាញប្រយោជន៍ខ្មែរ។

ដូចបានរៀបរាប់ខាងលើនេះ យើងអាចសន្និដ្ឋានបានថា អ្នក
ដឹកនាំខ្មែរ មានការទទួលខុសត្រូវរួមគ្នា ចំពោះថ្ងៃទី៧ មករា,
តែកំរិត នូវការទទួលខុសត្រូវមានខុសគ្នា ព្រោះធាតុ នៃការ

តើថ្ងៃទី៧ មករា ជាថ្ងៃអ្វីសំរាប់ខ្មែរ ?

ចាញ់នេះ បើមួយដង ឬ ពីរដង យើងនៅអាចថា ជាការភ្ញាក់,
តែបើសិន ជាការចាញ់បោកនេះ វាក្លាយជានម្លាប់ សំរាប់ខ្មែរ,
តើថ្ងៃទី៧ មករា ជាអ្វី ?